



ព្រឹទ្ធសភា

SENATE MAGAZINE

ប្រចាំខែសីហា



លេខ ២២៣ ឆ្នាំទី១៩ ព.ស ២៥៦៣ គ.ស ២០១៩
Issue 223 Volume 19 BC 2563 BE 2019

មាតិកា



សកម្មភាពថ្នាក់ដឹកនាំ

- សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យវិសាខបូជា ១
- សម្តេចប្រធានព្រឹទ្ធសភាជួបសវនាការជាមួយនឹងលោកជំទាវ អោង សានស៊ីដី ៣
- សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីន ចូលជួបសម្តែងការគួរសម និងជម្រាបលា ៥
- សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបសវនាការជាមួយនាយករដ្ឋមន្ត្រីនៃប៉ាល់ ៧
- ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាជួបសវនាការជាមួយនឹងអនុរដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ១០
- សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ១៣



សកម្មភាពគណៈកម្មការ

- ឯកឧត្តម អ៊ុក គង់ ធ្វើបទបង្ហាញអំពី ព្រឹទ្ធសភា ជូនសាស្ត្រាចារ្យ សិស្សានុសិស្ស វិទ្យាល័យកៀនសង្កែ ១៤
- សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំនានា..... ១៥
- ការងារទទួលពាក្យបណ្តឹង ១៧
- សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ១៨
- សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ៣០



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០១៩..... ៣២
- សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៣២



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ

ឯកឧត្តម កែវ ចាន់ណា

ឯកឧត្តម សុខ វិទ្យុ

ឯកឧត្តម ជួន ណា

ឯកឧត្តម គឹម ពិសិដ្ឋ

លោក ជួន សុខធី

លោក ជឹម សៀន

លោក កុក វ៉ៃ

លោកស្រី ទុំ បូផល

អ្នកគ្រប់គ្រងផ្ទាល់

លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន

ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ

លោក វ៉ាន់ ពិសិដ្ឋ

លោក ជុំ ថ្មីរតនា

កញ្ញា សុខ សុជាតា

លោក យ៉ុម ឌីនណា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យវិសាខបូជា នៅភ្នំព្រះរាជទ្រព្យ (ភ្នំឧដុង្គ)។

ក្របក្រោយ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចតុបអនុស្សាវរីយជាមួយនឹងអាជ្ញាធរសាលាសង្កាត់ព្រែកឯង។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិមានរដ្ឋមន្ត្រី មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យវិសាខបូជា



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យវិសាខបូជា (ភ្នំពេញ)

នាថ្ងៃសៅរ៍ ១៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ សម្តេច-
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យ
វិសាខបូជា ដែលជាពិធីបុណ្យមួយយ៉ាងធំ ក្នុងព្រះពុទ្ធ-
សាសនាសម្រាប់ឆ្លឹកដល់ព្រះសមណគោត្តមនាថ្ងៃពេញ-
បូណ៌មី (ថ្ងៃ១៥កើត) ខែពិសាខ ដែលជាជំនឿរបស់
ពុទ្ធសាសនិក ទាំងព្រះសង្ឃ និងគ្រហស្ថ ថាជាមហាកុសល
ដ៏ប្រសើរនោះ ស្ថិតនៅទីលានព្រះមហាសក្យមុនីចេតិយ
ភ្នំព្រះរាជទ្រព្យ (ភ្នំពេញ) ស្រុកពញាឮ ខេត្តកណ្តាល
ដោយមានការយាង និមន្ត និងអញ្ជើញចូលរួមពីសម្តេច

ព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃ គ្រហស្ថ អ្នកមុខ
អ្នកការ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ មកពី
ទីជិតឆ្ងាយយ៉ាងច្រើនកុះករ។

បន្ទាប់ពីរៀបចំពិធីបុណ្យទៅតាមកម្មវិធីប្រពៃណីទំនៀម
ទម្លាប់ព្រះពុទ្ធសាសនា ដូចជាការសូត្របទសរភក្តិថ្វាយ
ព្រះរតនត្រ័យ នមស្ការព្រះរតនត្រ័យ សមាទានសីល
ប្រកាសវិសាខបូជា វេរភក្តិថ្វាយសម្តេចមហាសង្ឃរាជ
ទាំងពីរគណៈ ប្រគេនព្រះសង្ឃ ព្រះសង្ឃកត្តានុមោទនា
លោកអាចារ្យឧទ្ទិសថ្វាយព្រះរាជកុសល សូត្របទឆ្លឹកគុណ
ព្រះពុទ្ធបរមគ្រូជាបន្តបន្ទាប់រួចមក សម្តេចវិបុលសេនាភក្តី
សាយ ឈុំ រួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយក៏បាន



ទិដ្ឋភាពសូត្របទឆ្លឹកគុណព្រះពុទ្ធបរមគ្រូ



ទិដ្ឋភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ រាប់បាត្រ

រាប់បាត្រថ្វាយសម្តេចមហាសង្ឃរាជ និងប្រគេនព្រះសង្ឃ
ចំនួន៣០០អង្គ ដើម្បីឧទ្ទិសកុសលផលបុណ្យ សូមឱ្យគុណ
បុណ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាពិសេស សូមឱ្យគុណ
បុណ្យ ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ នៃព្រះបរមសារីរិកធាតុ
តាមឃុំគ្រងជួយបីបាច់ថែរក្សាប្រជាពលរដ្ឋ និងប្រទេស
កម្ពុជាទាំងមូលជួបតែសេចក្តីសុខសប្បាយ និងរីកចម្រើន
ជារៀងរហូត។

បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត
ក្នុងចំណោមបុណ្យសាសនាដទៃទៀត ពីព្រោះពិធីបុណ្យ
នេះ គឺបានបង្ហាញនូវការគោរពរម្មឹកនឹកដល់ព្រឹត្តិការណ៍
ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម

គឺថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជា
ថ្ងៃព្រះអង្គទ្រង់បរិនិព្វានផងដែរ។ ព្រឹត្តិការណ៍ទាំងបីនេះ
គឺកើតឡើងចំថ្ងៃ១៥កើត ពេញបូណ៌មី ដែលមានព្រះច័ន្ទ
ពេញរងក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។ ជាមួយគ្នា
នេះ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ១៩៩៩ អង្គការសហប្រជាជាតិ
(UN) ក៏បានប្រកាសទទួលស្គាល់ “វិសាខបូជា” ជាពិធីបុណ្យ
សកលចំពោះបណ្តាប្រទេសកាន់ព្រះពុទ្ធសាសនា ដែល
ពុទ្ធសាសនិក និងសាធារណជនអាចប្រារព្ធធ្វើបាននៅ
ទូទាំងពិភពលោកទៀតផងដែរ។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក គង់ យ៉ាវិន)



ទិដ្ឋភាពសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យវិសាខបូជា

សម្តេចប្រធានព្រឹទ្ធសភា ជួបសមាជិករដ្ឋមន្ត្រីនិងលោកជំទាវ អោង សានស៊ីនី



លោកជំទាវ អោង សានស៊ីនី និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសមាជិករដ្ឋមន្ត្រីនិងលោកជំទាវ **អោង សានស៊ីនី** ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ **អោង សានស៊ីនី** ដែលបានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចនាឱកាសនេះ គឺពិតជាមានសារសំខាន់ និងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត និងនាំមកនូវឱកាសប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្នក៏ដូចនាពេលអនាគត។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានប្តឹងថា ប្រទេស

ទាំងពីរមានទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៥៥ ដែលត្រូវបានបង្កើតឡើងដោយស្នាព្រះហស្តព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** “ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំមីយ៉ាន់ម៉ាជំនាន់មុន។ ប្រទេសទាំងពីរគោរពប្រតិបត្តិព្រះពុទ្ធសាសនាដូចគ្នា និងប្រើប្រាស់ទឹកដីមេគង្គដូចគ្នា ហើយប្រជាជនយើងទាំងពីរមានប្រវត្តិស្រឡាញ់រាប់អានគ្នាទៅវិញទៅមកប្រកបដោយមនោសញ្ចេតនាដ៏ប្រាសច្រើនជាយូរលង់មកហើយ។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយនិងពេញចិត្ត ដោយបានមើលឃើញពីការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់។ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិបាលប្រទេសទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងបានបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព សន្តិសុខស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងអន្តរជាតិ។ ជាមួយគ្នានេះ ប្រទេសទាំងពីរបានធ្វើសហប្រតិបត្តិការគ្នាដ៏ជិតស្និទ្ធលើរវិស័យនយោបាយ សាសនា វប្បធម៌ អប់រំ កសិកម្ម និងបានជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មវិនិយោគ និងទេសចរណ៍មានការរីកចម្រើនជាបន្តបន្ទាប់។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការអបអរសាទរចំពោះវឌ្ឍនភាពផ្នែកសេដ្ឋកិច្ចសង្គមរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងក្រោមការដឹកនាំរបស់លោកជំទាវ សម្តេចប្រធានព្រឹទ្ធសភា មានជំនឿជឿជាក់ថា ប្រទេស និងប្រជាជនមីយ៉ាន់ម៉ា នឹងបន្ត



ទិដ្ឋភាពក្នុងជំនួបសមាជិករដ្ឋមន្ត្រី

រីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុលភាព។

តាមរយៈលោកជំទាវ សម្តេចប្រធានព្រឹទ្ធសភាបានផ្តាំផ្ញើសួរសុខទុក្ខដោយសេចក្តីគោរពរាប់អានអំពីសម្តេចជូនចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា។ ឆ្នាំ២០២០ខាងមុខនេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភាស្នើឱ្យសភានៃប្រទេសទាំងពីរធ្វើការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក និងស្នើឱ្យសភាទាំងពីរជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌអង្គការសភាតំបន់ និងពិភពលោក លើបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបញ្ហាផ្សេងទៀត។

នៅក្នុងឱកាសនោះ លោកជំទាវ **អេង សានស៊ី** បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូនាឱកាសនេះ។ លោកជំទាវបានបញ្ជាក់ជូនសម្តេចប្រធានព្រឹទ្ធសភាថា នឹងនាំយកនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចប្រធានព្រឹទ្ធសភា ជូនដំពោះឯកឧត្តមប្រធានព្រឹទ្ធសភាមីយ៉ាន់ម៉ា។

លោកជំទាវ **អេង សានស៊ី** បានសម្តែងនូវវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរនឹងខិតខំពង្រឹងល្បឿននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងផ្សារភ្ជាប់រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

លោកជំទាវ **អេង សានស៊ី** បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការលើកទី១ របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះវឌ្ឍនភាព និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។

លោកជំទាវ **អេង សានស៊ី** បានស្នើឱ្យប្រទេសទាំងពីរផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងការពន្លឿននូវការអភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត។ ក្នុងនោះតួនាទីស្ថាប័ននីតិបញ្ញត្តិ ក៏មានការរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេស ហើយអ្វីដែលសំខាន់គឺ សមាជិកសភានៃប្រទេសទាំងពីរក៏អាចធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីនាំមកនូវវឌ្ឍនភាព និងការរីកចម្រើននៃប្រទេសទាំងពីរ តាមរយៈ

ការពង្រឹងនូវកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាពរវាងសភានៃប្រទេសទាំងពីរ តាមរយៈការជំរុញ និងផ្លាស់ប្តូរនូវវប្បធម៌នៃប្រទេសទាំងពីរ។

លោកជំទាវ **អេង សានស៊ី** បានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របណាមួយ។ លោកជំទាវមានសេចក្តីសង្ឃឹមថា សម្តេចប្រធានព្រឹទ្ធសភា នឹងអាចឈ្វេងយល់អំពីស្ថានភាពជាក់ស្តែងនៅប្រទេសមីយ៉ាន់ម៉ា ហើយលោកជំទាវនឹងត្រៀមខ្លួនជាស្រេចក្នុងការទទួលដំណើរទស្សនកិច្ចនេះ។ ជាមួយគ្នានេះ តាមរយៈសម្តេចប្រធានព្រឹទ្ធសភា លោកជំទាវ **អេង សានស៊ី** ក៏បានអញ្ជើញសមាជិក សមាជិកាព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោកជំទាវ **អេង សានស៊ី** សង្ឃឹមយ៉ាងមុតមាំថា ប្រទេសទាំងពីរនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រសាសន៍ដ៏ល្អប្រពៃរបស់លោកជំទាវ **អេង សានស៊ី** ដែលថ្លែងកោតសរសើរអំពី ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាថ្លែងសរសើរអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ជូនលោកជំទាវ **អេង សានស៊ី** ថា សម្តេចនឹងរកពេលវេលាសមស្របណាមួយ ដើម្បីបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវីន)



លោកជំទាវ អេង សានស៊ី ចតុប្បទានស្បៀងជាមួយនឹងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

សម្តេចប្រធានព្រឹទ្ធសភាអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីន
ចូលជួបសម្តេចការក្តួនសម និងជម្រាបលា



ឯកឧត្តម Christopher Baltazar MONTERO និងសម្តេច សាយ ឈុំ

នារសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៥:០០នាទី សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Christopher Baltazar MONTERO ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។


ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងរយៈពេល៤ឆ្នាំនេះ ដែលបានបំពេញតួនាទីប្រកបដោយវិជ្ជាជីវៈ និងមានទំនាក់ទំនងល្អជាមួយនឹងក្រសួង ស្ថាប័នរដ្ឋ និងប្រជាជន។ បេសកកម្មការទូតរបស់ឯកឧត្តម ពិតជាបានរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជា

ផ្នែកផ្កា និងមានផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។


សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំកំពូល និងមន្ត្រីជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ និងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា ក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តម បានយកចិត្តទុកដាក់ខ្ពស់ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយនឹងក្រសួងស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង មន្ត្រីគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់ផ្លូវអាកាស និងទេសចរណ៍រវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានធ្វើកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយនឹងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តល់គ្រូបង្រៀនភាសាអង់គ្លេស មកបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាចំនួន២៧នាក់។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា ត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី និងស្ថានទូតហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរួម



ទិដ្ឋភាពក្នុងជំនួបសវនាការ



ទិដ្ឋភាពក្នុងជំនួបសវនាការ

ចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម Christopher Baltazar MONTERO បានថ្លែងអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការគួរសម និងជម្រាបលាណាពេលនេះ។ ឯកឧត្តមបានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបានទទួលជោគជ័យក៏ដោយសារមានការគាំទ្រពីសម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិ ដែលជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ហ្វីលីពីន មានការរីកចម្រើន។ ជាមួយគ្នានេះ ក្នុងអំឡុងពេល៤ឆ្នាំនេះ ឯកឧត្តមបានមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជាក្នុងរយៈពេលខ្លី មានការប្រែប្រួលខ្លាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ មិនត្រឹមតែនៅរាជធានីភ្នំពេញនោះទេ គឺមានការរីកចម្រើននៅគ្រប់ទីកន្លែង។ ទាំងអស់នេះ បានឆ្លុះបញ្ចាំងពីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជានាយករដ្ឋមន្ត្រី គឺធ្វើឱ្យប្រទេសកម្ពុជាទទួលបានអភិវឌ្ឍ សន្តិភាព និងស្ថិរភាព។

ឯកឧត្តម Christopher Baltazar MONTERO បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ស្ថានទូតហ្វីលីពីនបានសម្រេចនូវសមិទ្ធផលធំៗពីរ គឺការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីន មក

បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចំនួន២ដង និងការរៀបចំដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសហ្វីលីពីន ក្នុងឱកាសដែលប្រទេសហ្វីលីពីនធ្វើជាប្រធានអាស៊ាន។


ឯកឧត្តម Christopher Baltazar MONTERO បានកត់សម្គាល់ឃើញថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងក្របខ័ណ្ឌសភាតំបន់ និងអន្តរជាតិ ជាអាទិ៍៖ ក្នុងIPU, AIPA, APA, APPF។ ជាមួយគ្នានេះ ឯកឧត្តម Christopher Baltazar MONTERO បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា ស្ថានទូតហ្វីលីពីនមានសេចក្តីរីករាយដោយបានរួមចំណែកជួយបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃការបណ្តុះបណ្តាលភាសាអង់គ្លេសនេះ នឹងធ្វើបន្តទៀតនាពេលខាងមុខនេះ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ារីន)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថតរូបអនុស្សាវរីយជាមួយនិងឯកអគ្គរដ្ឋទូតហ្វីលីពីន

**សម្តេចប្រមុខរដ្ឋស្តីទីទទួលជួបសវនាការ
ជាមួយនាយករដ្ឋមន្ត្រីនៃប៉ាគីស្ថាន**



ឯកឧត្តម ខាត់ហ្គា ប្រាសាទ សាម៉ា អូលី និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ


នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១០:១៥នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម **ខាត់ហ្គា ប្រាសាទ សាម៉ា អូលី** នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ សហព័ន្ធប្រជាធិបតេយ្យនៃប៉ាគីស្ថាន ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះ- រាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម **ខាត់ហ្គា ប្រាសាទ សាម៉ា អូលី** បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រមុខរដ្ឋស្តីទី ដែល បានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ នាឱកាសនេះ និងសូមអបអរសាទរចំពោះសម្តេចវិបុល- សេនាភក្តី **សាយ ឈុំ** ត្រូវបានជ្រើសតាំងជាប្រធាន ព្រឹទ្ធសភា ហើយគោរពចាត់ទុកសម្តេចជាអ្នករួមចំណែក

ដ៏សំខាន់ក្នុងការកសាងអភិវឌ្ឍប្រទេសកម្ពុជា។ តាមរយៈសម្តេចប្រមុខរដ្ឋស្តីទី ឯកឧត្តមនាយករដ្ឋមន្ត្រី នៃប៉ាគីស្ថាន សូមសម្តែងនូវការរីកចម្រើនខ្ពស់ពីថ្នាក់ដឹកនាំ ជាន់ខ្ពស់ នៃប្រទេសនៃប៉ាគីស្ថាន ថ្វាយព្រះពរវរបរមហាប្រសើរ ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្ត្រីនៃប៉ាគីស្ថានបានជម្រាបជូនអំពី ស្ថានភាពទូទៅរបស់ប្រទេសនៃប៉ាគីស្ថាន ជាពិសេសប្រទេស នៃប៉ាគីស្ថានក៏មានប្រព័ន្ធសភាពីរថ្នាក់ដូចប្រទេសកម្ពុជាដែរ គឺសភាតំណាង និងរដ្ឋសភា។ ឯកឧត្តមមានសេចក្តីសង្ឃឹម ថា សភានៃប្រទេសទាំងពីរនឹងធ្វើការទំនាក់ទំនង និងផ្លាស់- ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេសសភានៃ ប្រទេសទាំងពីរបានបង្កើតក្រុមមិត្តភាពទ្វេភាគី ដើម្បីគាំទ្រ គ្នាទៅវិញទៅមកលើឆាកអន្តរជាតិ និងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកាន់តែខ្លាំងក្លា ថែមទៀត។

ឯកឧត្តមនាយករដ្ឋមន្ត្រីនៃប៉ាគីស្ថានបានថ្លែងថា ប្រទេស ទាំងពីរមានទំនាក់ទំនងការទូតជាមួយនឹងគ្នាតាំងពីយូរលង់ ណាស់មកហើយ មានមូលដ្ឋានវប្បធម៌ អរិយធម៌ និងប្រពៃ- ណីប្រហាក់ប្រហែលគ្នា។ ឯកឧត្តមនាយករដ្ឋមន្ត្រី បាន ជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា ឯកឧត្តមធ្លាប់បានទៅ ទស្សនកិច្ចនៅខេត្តសៀមរាប ឃើញថាប្រាសាទអង្គរវត្ត មានលក្ខណៈស្រដៀងគ្នាទៅនឹងប្រាសាទនានានៅក្នុង ប្រទេសនៃប៉ាគីស្ថាន ហើយការប្រកបរបរអាជីវកម្មរបស់ប្រជា-



ទិដ្ឋភាពក្នុងជំនួបសវនាការ



ទិដ្ឋភាពក្នុងជំនួបសវនាការ

ពលរដ្ឋមានភាពស្រដៀងគ្នា ប្រជាជនមានការរួសរាយរាក់-
ទាក់ ជាពិសេសប្រទេសទាំងពីរមានជំនឿលើព្រះពុទ្ធ-
សាសនាដូចគ្នា។

ក្នុងនាមគណៈប្រតិភូ ឯកឧត្តមនាយករដ្ឋមន្ត្រីបាន
ប្រសិទ្ធពរ សូមឱ្យព្រះរាជាណាចក្រកម្ពុជាកាន់តែមានវិបុល-
ភាពខ្លាំងក្លាថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេស
ទាំងពីរ(កម្ពុជា-នេប៉ាល់)មានប្រវត្តិប្រយុទ្ធប្រឆាំងនឹងការ
ឈ្លានពាន និងការពារប្រទេសពីការគំរាមកំហែងពីខាង
ក្រៅ ហើយប្រទេសកម្ពុជាក៏ធ្លាប់ឆ្លងកាត់ការលំបាកជា
ច្រើនជាពិសេសការឆ្លងកាត់នូវរបបប្រល័យពូជសាសន៍។
ប្រទេសនេប៉ាល់សូមចូលរួមរំលែកទុក្ខលំបាករបស់ប្រជា-
ពលរដ្ឋកម្ពុជាដែលបានឆ្លងកាត់នៅក្នុងរបបប្រល័យពូជ-
សាសន៍។

ឯកឧត្តមនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះការ
រីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាព
របស់ប្រជាពលរដ្ឋមានការផ្លាស់ប្តូរ ហើយធុរកិច្ចនៅប្រទេស
កម្ពុជាមានការកើនឡើងជាបន្តបន្ទាប់។ អ្វីៗដែលឯកឧត្តម
ធ្លាប់បានឃើញពីមុនមក ប្រទេសកម្ពុជាសុទ្ធតែមានការ
ផ្លាស់ប្តូរប្រែប្រួលទាំងអស់។

ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីនេប៉ាល់ ក៏បាន
ជម្រាបជូនសម្តេចប្រមុខរដ្ឋស្តីទីថា ប្រទេសនេប៉ាល់ធ្លាប់
ជួបការលំបាក និងជម្លោះផ្ទៃក្នុង មុននឹងឆ្ពោះទៅរកបាន
សន្តិភាព និងការបង្រួបបង្រួមជាតិនាំឱ្យបង្កើតបាននូវ
ស្ថាប័ននីតិបញ្ញត្តិ និងរដ្ឋាភិបាល តាមរយៈការបោះឆ្នោត។
សព្វថ្ងៃនេះ ប្រទេសនេប៉ាល់កំពុងតែខិតខំអនុវត្តតាមរដ្ឋ-

ធម្មនុញ្ញ ដើម្បីធានានូវសន្តិភាពទូទាំងប្រទេស។ នៅក្នុង
ឆ្នាំកន្លងទៅនេះ សេដ្ឋកិច្ចរបស់ប្រទេសនេប៉ាល់ ក៏មានការ
កើនឡើងរហូតទៅដល់ ៧ភាគរយ នាំឱ្យកាត់បន្ថយបាន
នូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ប្រទេសនេប៉ាល់កំពុង
តែខិតខំរៀបចំគម្រោងវិនិយោគទុនពីខាងក្រៅប្រទេស ដើម្បី
ជំរុញបន្ថែមទៅលើការវិនិយោគទុននៅក្នុងប្រទេសដែល
មានស្រាប់។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីក៏បាន
គោរពអញ្ជើញសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** អញ្ជើញ
ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ក្នុងពេល
វេលាសមស្របណាមួយ។

ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរម-
នាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជា-
ណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា
រាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុល-
សេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការស្វាគមន៍យ៉ាង
កក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម និង
គណៈប្រតិភូទាំងអស់ នៅលើទឹកដីនៃព្រះរាជាណាចក្រ-
កម្ពុជា។ ដំណើរទស្សនកិច្ចនាឱកាសនេះមានសារសំខាន់
និងបានរួមចំណែកដ៏ធំធេងដល់ការពង្រឹងពង្រីកចំណង
មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងនាំមកនូវឧត្តម
ប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរ
ទាំងពេលបច្ចុប្បន្ន និងនាពេលអនាគត។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានពាំនាំនូវព្រះ-
រាជបណ្តាំសួរសុខទុក្ខពីព្រះករុណាព្រះបាទសម្តេចព្រះ-

បរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះ-
រាជាណាចក្រកម្ពុជា ពីសម្តេចព្រះមហាក្សត្រី ព្រះវររាជ
មាតាជាតិខ្មែរ ជូនចំពោះឯកឧត្តមនាយករដ្ឋមន្ត្រី និងលោក
ជំទាវ និងព្រះរាជបណ្តាំសួរសុខទុក្ខចំពោះលោកជំទាវ
ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យ
នេប៉ាល់។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានឆ្លើយថា ប្រទេស
ទាំងពីរមានទំនាក់ទំនងការទូតមានរយៈពេល៥៥ឆ្នាំមក
ហើយ ទំនាក់ទំនងនេះត្រូវបានបង្កើតឡើងដោយស្មោះត្រង់-
ហស្តព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហមុនី**
“ព្រះបរមរតនកោដ្ឋ” និងថ្នាក់ដឹកនាំនេប៉ាល់ជំនាន់មុន។
ទំនាក់ទំនងនេះត្រូវបានខិតខំបន្តពូនពង្រីកឱ្យកាន់តែស៊ីជម្រៅ
ថែមទៀតដោយថ្នាក់ដឹកនាំជំនាន់ក្រោយ។

សម្តេចប្រមុខរដ្ឋស្តីទី បានសម្តែងនូវសេចក្តីរីករាយ និង
ពេញចិត្តដោយបានមើលឃើញពីការរីកចម្រើន នៃចំណង
មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេស
ទាំងពីរ។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំង
ពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក។ កម្ពុជា-
នេប៉ាល់ បានបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខ័ណ្ឌ
កិច្ចសហប្រតិបត្តិការលើវេទិកាអន្តរជាតិ។ ការគាំទ្រនេះ
បានជះឥទ្ធិពលជាវិជ្ជមានដល់ការរួមចំណែកថែរក្សាសន្តិ-
ភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និង
អន្តរជាតិ។

សម្តេចប្រមុខរដ្ឋស្តីទីបានជម្រាបថា សម្តេចអគ្គមហា-
សេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ
និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេស
នេប៉ាល់ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ
២០១៨ និងទស្សនកិច្ចរបស់ឯកឧត្តមនៅព្រះរាជាណា-
ចក្រកម្ពុជាក្នុងឱកាសនេះ ជាការក្រាលផ្លូវឆ្ពោះទៅកាន់
សករាជរុងរឿងនៃទំនាក់ទំនងប្រទេសទាំងពីរ និងជាកាលា-
នុវឌ្ឍភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់
វិស័យ ប្រកបដោយវឌ្ឍនភាព វិបុលភាពសម្រាប់ប្រជាជន

និងប្រទេសទាំងពីរនាពេលអនាគត។
សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជាក់ថា ទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ វប្បធម៌
អប់រំ កសិកម្ម ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ និង
ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ឱ្យបានកាន់តែ
មានការរីកចម្រើនឡើងថែមទៀតនាពេលអនាគត។

ជាមួយគ្នានេះដែរ សម្តេចបានសម្តែងនូវការអបអរសា-
ទរចំពោះវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច និងសង្គមរបស់ប្រទេស
នេប៉ាល់ ក្រោមការដឹកនាំរបស់ឯកឧត្តមនាយករដ្ឋមន្ត្រី និង
ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេសនេប៉ាល់ ប្រជាជននេ-
ប៉ាល់នឹងបន្តរីកចម្រើនប្រកបដោយវឌ្ឍនភាព និងវិបុល-
ភាព។

តាមរយៈឯកឧត្តមប្រធានគណៈប្រតិភូ សម្តេចប្រមុខ
រដ្ឋស្តីទី បានផ្តាំធ្វើនូវការសួរសុខទុក្ខដោយសេចក្តីគោរព
រាប់អានអំពី សម្តេចជូនចំពោះឯកឧត្តមប្រធានសភាតំណាង
(សភាជាន់ខ្ពស់) និងលោកជំទាវ។ ជាមួយគ្នានេះ សម្តេច
សង្ឃឹមថា ព្រឹទ្ធសភាកម្ពុជា និងសភាតំណាងនេប៉ាល់ នឹង
បង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ
ថែមទៀត។


នៅក្នុងឱកាសនោះ សម្តេចប្រមុខរដ្ឋស្តីទីបានអញ្ជើញ
ឯកឧត្តមប្រធានសភាតំណាងនេប៉ាល់ មកបំពេញទស្សន-
កិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្រប
ណាមួយ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវីន)



សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញចក្ខុបអនុស្សាវរីយ៍

**ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភាជួបសវនាការជាមួយនិងអនុរដ្ឋមន្ត្រីក្រសួង
ទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**



ឯកឧត្តម វ៉ាង យ៉ាងជុន និងឯកឧត្តម ទេព ងន


នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១៥:០០នាទី នៅវិមានព្រឹទ្ធសភា ឯកឧត្តម **ទេព ងន** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនិងឯកឧត្តម **វ៉ាង យ៉ាងជុន** អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម **ទេព ងន** បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម **វ៉ាង យ៉ាងជុន** និងគណៈប្រតិភូនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។ តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនេះ ពិតជាមានសារសំខាន់ និងមានអត្ថន័យធំធេង


ក្នុងការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម **ទេព ងន** បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទីជូនចំពោះឯកឧត្តម **វ៉ាង យ៉ាងជុន** និងគណៈប្រតិភូ ព្រមទាំងថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ គឺចំពេលដែលប្រទេសកម្ពុជាកំពុងត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣។ ការបោះឆ្នោតនេះ នឹងរួមចំណែកថែមទៀតដល់ការពង្រឹងប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម **ទេព ងន** បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃការរៀបចំវេទិកាស្តីពី ខ្សែក្រវាត់មួយ និងផ្លូវមួយលើកទី២ និងវេទិកាសន្ទនាអរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំង នាពេលកន្លងទៅនេះ ព្រមទាំងក្នុងឱកាសខួបលើកទី៧០ឆ្នាំ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចូលមកដល់ក្នុងខែតុលាខាងមុខនេះ។ ឯកឧត្តម **ទេព ងន** បានអបអរសាទរ និងជូនពរឱ្យបក្ស រដ្ឋ ក៏ដូចជាប្រជាជនចិនទាំងមូល សូមបន្តសម្រេចបាននូវសមិទ្ធផលកាន់តែធំធេង ដើម្បីអភិវឌ្ឍប្រទេសចិនឱ្យទៅជាប្រទេសសង្គមនិយមទំនើបប្រកបដោយវិបុលភាពរឹងមាំ ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន ពោរពេញដោយភាពសុខដុមរមនា។



ទិដ្ឋភាពក្នុងជំនួបសវនាការ



ទិដ្ឋភាពក្នុងជំនួបសវនាការ

ឯកឧត្តម **ទេព ខន** បានអបអរសាទរ និងកោតសរសើរ រដ្ឋាភិបាល និងប្រជាជនចិន ដែលបានអនុវត្តន៍នយោបាយ កែទម្រង់ និងបើកចំហដោយជោគជ័យធ្វើឱ្យប្រទេសចិន មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមយ៉ាងខ្លាំងក្លា ក្លាយ ជាមហាអំណាចសេដ្ឋកិច្ចទី២ មានកិត្យានុភាពកាន់តែល្បីរន្ទី និងមានតួនាទីកាន់តែធំនៅលើឆាកអន្តរជាតិ។ វឌ្ឍនភាព របស់ប្រទេសចិន មិនត្រឹមតែនាំមកនូវវិបុលភាពសម្រាប់ ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការ អភិវឌ្ឍ នៅបណ្តាប្រទេសជាមិត្តផ្សេងទៀត រួមទាំងប្រទេស កម្ពុជាផងដែរ។ ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោ- បាយចិនមួយ និងសូមអរគុណប្រទេសចិន ដែលបានធ្វើកិច្ច សហប្រតិបត្តិការល្អក្នុងការទប់ស្កាត់បដិវត្តន៍ពណ៌នៅ ប្រទេសកម្ពុជា ក៏ដូចជាការគាំទ្រចំណាត់ការតាមផ្លូវច្បាប់ ដើម្បីរក្សានូវឯករាជ្យ អធិបតេយ្យភាព សន្តិភាព ស្ថិរភាព នៅប្រទេសកម្ពុជា។ ប្រទេសចិនតែងតែគាំទ្ររាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការជ្រើសរើសមាត់អភិវឌ្ឍសង្គម ស្របតាមបរិបទប្រទេសកម្ពុជា។

ឯកឧត្តម **ទេព ខន** មានសេចក្តីរីករាយដែលបានឃើញ ថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រទេសកម្ពុជា និងប្រទេសចិន ត្រូវបានថែទាំបន្តឱ្យកាន់តែរឹងមាំដូចដែកថែប ប្រកបដោយទំនុកចិត្តនយោបាយដ៏ខ្ពស់បំផុត។

ឯកឧត្តម **ទេព ខន** បានថ្លែងអំណរគុណចំពោះប្រទេស ចិនដែលបានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និង អភិវឌ្ឍន៍ប្រទេសកម្ពុជា ការរីកចម្រើនរបស់ប្រទេសកម្ពុជា មិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្រយ៉ាងទាន់

ពេលវេលា និងមានប្រសិទ្ធភាពពីបក្ស រដ្ឋាភិបាល និង ប្រជាជនចិនបានឡើយ។ ជំនួយគាំទ្ររបស់ប្រទេសចិន មិនគ្រាន់តែនាំមកនូវការអភិវឌ្ឍប្រទេសកម្ពុជាប៉ុណ្ណោះ ទេ គឺបានជួយពង្រឹងភាពជាម្ចាស់ និងឯករាជ្យភាពរបស់ ប្រទេសកម្ពុជាទៀតផង។

ឯកឧត្តម **ទេព ខន** បានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រឹទ្ធសភាកម្ពុជា និងសភា ប្រឹក្សានយោបាយប្រជាជនចិន ក៏ត្រូវបានពង្រីកជាលំដាប់។ ថ្នាក់ដឹកនាំស្ថាប័ន និងគណៈកម្មការជំនាញសភានៃប្រទេស ទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្ត- បន្ទាប់។ ជំនួយឧបត្ថម្ភរបស់សភាប្រឹក្សានយោបាយប្រជាជន ចិន និងរដ្ឋាភិបាលចិន ចំពោះព្រឹទ្ធសភាកម្ពុជាបានរួម ចំណែកយ៉ាងជាក់ស្តែងដល់ការពង្រឹងស្ថាប័ន និងលើក- កម្ពស់សមត្ថភាពការងាររបស់មន្ត្រីរាជការ នៃអគ្គលេខាធិ- ការដ្ឋានព្រឹទ្ធសភាកម្ពុជា។

ឯកឧត្តម **ទេព ខន** បានវាយតម្លៃខ្ពស់ចំពោះតួនាទី អន្តរជាតិរបស់ប្រទេសចិន ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ និង ពិភពលោក។ ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះ គំនិតផ្តួចផ្តើមរបស់ឯកឧត្តម **ស៊ី ជិនគីង** ដែលបានបង្កើត ឡើងនូវគោលនយោបាយខ្សែក្រវាត់មួយផ្លូវមួយ និងធនាគារ វិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ព្រមទាំងកិច្ចសហ- ប្រតិបត្តិការចិនអាស៊ាន អាស៊ានបូក៣ តំបន់ពាណិជ្ជកម្ម សេរីចិន អាស៊ាន និងកិច្ចសហប្រតិបត្តិការមេគង្គឡាន- ឆាង។ ប្រទេសកម្ពុជានឹងទទួលបាននូវផលប្រយោជន៍យ៉ាង ច្រើនពីកិច្ចសហប្រតិបត្តិការទាំងអស់ខាងលើនេះ។

ឯកឧត្តម **ទេព ខន** បានបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងប្រទេសចិនដើម្បីជំរុញការផ្លាស់ប្តូរប្រាស័យទាក់ទងរវាងសភា រដ្ឋាភិបាល ក៏ដូចជាប្រជាជន និងប្រជាជន និងបន្តលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន និងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព វិបុលភាពរួមនៅក្នុង និងក្រៅតំបន់។ ប្រទេសកម្ពុជា និងប្រទេសចិនគឺជាអ្នកជិតខាងល្អ មិត្តល្អ និងជាដៃគូល្អ។

ឯកឧត្តម **ទេព ខន** បានជូនពរឱ្យគណបក្សកុម្មុយនីស្តចិន ដែលមានឯកឧត្តម **ស៊ី ជិនភីង** ជាមេដឹកនាំស្នូលសម្រេចបាននូវក្តីសុបិន្តចិន ដើម្បីប្រែក្លាយប្រទេសចិន ជាមហាអំណាចប្រទេសសង្គមនិយមទំនើបក្នុងយុគសម័យថ្មី និងសូមប្រសិទ្ធពរជូនដល់ឯកឧត្តមប្រធាន និងសមាជិកគណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ និងទទួលបាននូវភាពរីករាយក្នុងឱកាសស្នាក់នៅក្នុងប្រទេសកម្ពុជា។

នាឱកាសនោះ ឯកឧត្តម **វ៉ាន យ៉ានជុន** បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃ ទទួលជួបគណៈប្រតិភូនាឱកាសនេះ។ ឆ្លៀតឱកាសនោះ ឯកឧត្តមក៏បានផ្តាំផ្ញើការសួរសុខទុក្ខពីឯកឧត្តមប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិបក្សកុម្មុយនីស្តចិន ជូនចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម **វ៉ាន យ៉ានជុន** បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ជាប្រមុខ ធ្វើឱ្យវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាមានសន្ទុះរីកចម្រើនជាលំដាប់។

ឯកឧត្តម **វ៉ាន យ៉ានជុន** បានបញ្ជាក់អំពីគោលបំណងរបស់គណៈប្រតិភូដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីជំរុញកិច្ចសហប្រតិ-

បត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែឈានទៅមុខថែមទៀត។

ឯកឧត្តម **វ៉ាន យ៉ានជុន** បានកោតសរសើរ និងថ្លែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានគាំទ្រនូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយ ផ្លូវមួយ។ ជាពិសេសថ្លែងអំណរគុណចំពោះប្រទេសកម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការគាំទ្រការរៀបចំធ្វើកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវាត់មួយ ផ្លូវមួយលើកទី២។ តាមរយៈវេទិកានេះ គឺជាឱកាសមួយចែករំលែកដល់សកលលោក ព្រមទាំងប្រទេសកម្ពុជាក៏បានទទួលផលប្រយោជន៍ពីការចូលរួមយុទ្ធសាស្ត្រខ្សែក្រវាត់មួយ និងផ្លូវមួយនេះដែរ។ វេទិកាកំពូលនៃខ្សែក្រវាត់មួយ និងផ្លូវមួយលើកទី២នេះ បានបញ្ជាក់យ៉ាងច្បាស់ថា សហគមន៍អន្តរជាតិបានទទួលស្គាល់ និងមានការគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ។

ឯកឧត្តម **វ៉ាន យ៉ានជុន** បានជម្រាបជូនថា នាខែមិថុនាខាងមុខនេះ ក្រសួងទំនាក់ទំនងអន្តរជាតិ និងគណៈកម្មាធិការបក្សទីក្រុងចុងស៊ីន នឹងរៀបចំសិក្ខាសាលាស្តីពីការតភ្ជាប់រវាងផ្លូវគោក និងផ្លូវសមុទ្រ នៅប្រទេសចិន ក្នុងក្របខ័ណ្ឌខ្សែក្រវាត់មួយ និងផ្លូវមួយ។

ឯកឧត្តម **វ៉ាន យ៉ានជុន** បានបញ្ជាក់ថា ប្រទេសចិនសូមស្នើសុំពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក គង់ យ៉ាវីន)



ឯកឧត្តម ទេព ខន ថតរូបអនុស្សាវរីយជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តចិន

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខលោកជំទាវ **ឆ្លេក
ភីរុណា** អតីតប្រធានកាកបាទក្រហមកម្ពុជា ដែលកំពុង
សម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ។



✽ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ សម្តេចវិបុល-
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានអញ្ជើញ
ដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា
គោរពវិញ្ញាណក្ខន្ធដែកខ្ពង់ខ្ពស់មេសេនីយ៍ **ឡេ ជីកអាញ់**
(Le Duc Anh) អតីតប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយម
វៀតណាម នៅស្ថានទូតវៀតណាម ប្រចាំព្រះរាជាណាចក្រ
កម្ពុជា ។



✽ នាព្រឹកថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសព
ឧបាសិកា **នា មុយនេង** ដែលជាញាតិនៅជិតខាងផ្ទះ
សម្តេច នៅគោរពដ្ឋានលេខ២៤៤០ ផ្លូវ២២២ ភូមិ៣ សង្កាត់
បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។



✽ នាថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ សម្តេចវិបុល-
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភានៃព្រះរាជាណា-
ចក្រកម្ពុជា បានអញ្ជើញចូលរួមជាភិក្ខុយសក្នុងព្រះរាជពិធី
បុណ្យទ្វាទសមាស ច្រកព្រះនង្គ័ល និងព្រះរាជពិធីតាំង
ពិព័រណ៍ផលិតផលកសិកម្ម សិប្បកម្មក្នុងស្រុក ក្រោម
ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា នៅទីព្រះស្រែ ស្ថិតនៅកីឡដ្ឋាន
គីរីវង់សុខសែនជ័យ ក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ
ក្រុងដូនកែវ ខេត្តតាកែវ។



✽ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម
ស៊ឹម ភា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ
កម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ
ប្រជាពលរដ្ឋចំណុះដើមវត្ត ព្រះសង្ឃ គណៈកម្មការ អាចារ្យ
ព្រមទាំងចុះពិនិត្យការសាងសង់សមិទ្ធផលនានាក្នុងវត្ត
ទេពនិម្មិត ហៅវត្តអញ្ញាញ ស្ថិតក្នុងឃុំក្របៅ ស្រុកកំចាយ-
មារ ខេត្តព្រៃវែង។



**ឯកឧត្តម អ៊ុក គង់ ធ្វើបទបង្ហាញអំពី ព្រឹទ្ធសភា
ជូនសាស្ត្រាចារ្យ សិស្សានុសិស្សវិទ្យាល័យកៀនសង្កែ**



ឯកឧត្តម អ៊ុក គង់ អញ្ជើញធ្វើបទបង្ហាញ

នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៤:៣០នាទី ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការ ទី៦ព្រឹទ្ធសភា បានអញ្ជើញធ្វើបទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ដល់សាស្ត្រាចារ្យ សិស្សានុសិស្សនៃវិទ្យាល័យកៀនសង្កែ ខេត្តសៀមរាប ចំនួន៥៥ នាក់ ដែលអញ្ជើញមកទស្សនកិច្ចសិក្សាល្វេងយល់អំពី ព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង រំមានព្រឹទ្ធសភា។

ឯកឧត្តម **អ៊ុក គង់** បានជម្រាបជូនដោយសង្ខេបអំពី ប្រវត្តិ និងគោលបំណងនៃការបង្កើតព្រឹទ្ធសភា ដើម្បីលើក កម្ពស់ការបង្រៀបបង្រួម ផ្សះផ្សាជាតិ និងពង្រឹងស្ថិរភាព នយោបាយ។ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន បង្កើតឡើងវិញនាថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ដោយការ តែងតាំង។ ចាប់ពីនីតិកាលទី២ ព្រឹទ្ធសភាកើតឡើងតាម រយៈការបោះឆ្នោតអសកល មិនចំពោះ តាមវិធីជ្រើសរើស ឆ្នោតជាសម្ងាត់។ ព្រឹទ្ធសភាមានសមាជិកស្មើនឹងពាក់ កណ្តាលនៃចំនួនសមាជិករដ្ឋសភា គឺមានចំនួន៦២រូប។ សមាជិក២រូប ចាត់តាំងដោយព្រះមហាក្សត្រ សមាជិក២រូប ជ្រើសតាំងដោយរដ្ឋសភាតាមមតិភាគច្រើនដោយប្រៀប និងសមាជិក៥៨រូបទៀត ជ្រើសតាំងដោយការបោះឆ្នោត

ជាអសកល នៅតាមបណ្តាភូមិភាគទាំង៨ទូទាំងប្រទេស។ អ្នកបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងរាស្ត្រក្នុងតំណែង។ អាណត្តិរបស់ព្រឹទ្ធសភាមានចំនួន៦ឆ្នាំ។ ឯកឧត្តមបាន បញ្ជាក់ថា ព្រឹទ្ធសភាមានមុខងារស្នូលចំនួន៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ក្រៅពីមុខងារស្នូល ព្រឹទ្ធសភាមានមុខងារគាំទ្រចំនួន២ ទៀត គឺមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងមុខងារ អភិវឌ្ឍស្ថាប័ន។ ក្នុងដំណើរការរៀបចំ និងការប្រព្រឹត្តទៅ របស់ព្រឹទ្ធសភា ព្រឹទ្ធសភាដឹកនាំដោយប្រធានចំនួន១រូប មានអនុប្រធានទី១ និងទី២ ជួយធ្វើការឱ្យប្រធានព្រឹទ្ធសភា ទៅតាមការបែងចែកភារកិច្ចពីប្រធានព្រឹទ្ធសភា។ ព្រឹទ្ធសភា មានគណៈកម្មាធិការអចិន្ត្រៃយ៍ ដែលជាអង្គការកំពូល របស់ស្ថាប័ន ក្នុងការដឹកនាំចាត់ចែងការងាររបស់ព្រឹទ្ធសភា និងមានគណៈកម្មការទាំង១០របស់ព្រឹទ្ធសភា មានតួនាទី ជាសេនាធិការឱ្យព្រឹទ្ធសភាក្នុងបំពេញមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងមុខងារព័ត៌មាន ដោយធានាការប្រមូល ព័ត៌មានដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ខ្លួន ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។ ព្រឹទ្ធសភាមានអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលជាសេនាធិការផ្ទាល់ក្នុងការរៀបចំ កិច្ចការរដ្ឋបាល ហិរញ្ញវត្ថុ សន្តិសុខ និងសេវាទាំងឡាយ ព្រមទាំងទំនាក់ទំនងផ្សេងៗទាំងក្នុង និងក្រៅស្ថាប័ន។

បន្ទាប់ពីបញ្ចប់ការធ្វើបទបង្ហាញរួចមក សាស្ត្រាចារ្យ និង សិស្សានុសិស្ស បានអញ្ជើញទស្សនាសាលប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា សាលប្រជុំពេញអង្គព្រឹទ្ធសភា និងអគារនានានៅក្នុងបរិវេណព្រឹទ្ធសភា។

(អត្ថបទ រូបភាព៖ លោក នុត សច្ចៈ)



ទិដ្ឋភាពក្នុងការធ្វើបទបង្ហាញក្នុងសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភា

សកម្មភាពគណៈកម្មការទាំង១០ព្រឹទ្ធសភា ចូលរួមកិច្ចប្រជុំនានា

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគទី៨ ដើម្បីពិភាក្សាលើរបៀបវារៈ ទី១-ស្តាប់របាយការណ៍ស្តីពី លទ្ធផលនៃការចុះសិក្សាស្រាវជ្រាវប្រមូល ព័ត៌មានអំពី តម្រូវការចាំបាច់ បញ្ហាប្រឈម និងសំណូមពរ របស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្ទឹង និងនាយប៉ុស្តិ៍នគរបាល នៅខេត្តមណ្ឌលគិរី និងទី២-បញ្ហាផ្សេងៗ នាថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា ស្តីពី ការបូកសរុបសកម្មភាពប្រចាំខែឧសភា របស់គណៈកម្មការ ទី១ និងកិច្ចប្រជុំពិភាក្សាការងារ ស្តីពី ការត្រៀមរៀបចំ សិក្ខាសាលា SDG ស្រាវជ្រាវទូទៅ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំការងារ ស្តីពី ការត្រៀមរៀបចំអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧០ នាថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ ទី១ព្រឹទ្ធសភា។

✽ឯកឧត្តម **ងា វេន្ន** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភាបាន៖



-អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ ដើម្បីពិភាក្សាអំពី ការរៀបចំវេទិកាក្រោម ប្រធានបទ ការអនុវត្តវិកាថ្នាក់ក្រោមជាតិ (រាជធានី ខណ្ឌ សង្កាត់) ក្នុងការអភិវឌ្ឍមូលដ្ឋាន ដើម្បីបំពេញសេវាជូន ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព នា ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ ទី២ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យអង្គការសប្បុរសធម៌មេគង្គ (Mekong

Charity) ចូលជួបពិភាក្សាការងារអំពី ការងារសប្បុរសធម៌ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈ- កម្មការទី២ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យលោក Yao Jian Jun និងលោក JIANG GUO RONG តំណាងក្រុមហ៊ុនចិន សៀងហៃ អ៊ិនធឺណេ- សិនណល តិចណូឡូជី ខូអិលធីឌី (ខេមបូឌា) វ៉ែនយ៉ុធអ៊ិន ដាស់ស្រៀល (Seanghai International Technology Co, Ltd Cambodia) ចូលជួបពិភាក្សាអំពី ការវិនិយោគនៅ ក្នុងប្រទេសកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នៅ សាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។



✽នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ គណៈកម្មការ ទី៣ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ ដើម្បី បោះឆ្នោតជ្រើសតាំងលោកជំទាវ **គង សៅវែន** ជា លេខាធិការគណៈកម្មការ ជំនួសឯកឧត្តម **ជុំ វង** ដែល បានទទួលមរណភាព នៅសាលប្រជុំគណៈកម្មការទី៣ ព្រឹទ្ធសភា។

✽លោកជំទាវ **នី ឫវ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភាបាន៖



-អនុញ្ញាតឱ្យលោក Olivier Rodien ប្រធានសមាគម បេសកកម្ម កម្មសិក្សាអាស៊ី មានមូលដ្ឋាននៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបពិភាក្សា ការងារ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅការិយាល័យ របស់លោកជំទាវ ក្នុងវិមានព្រឹទ្ធសភា។



-អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បីពិភាក្សាលើរបៀបវារៈ ទី១-រាយការណ៍អំពី លទ្ធផលការងារចូលរួមកិច្ចប្រជុំ IPU នៅប្រទេសកាតា និងចូលរួមកិច្ចប្រជុំ APA នៅប្រទេសរុស្ស៊ី ទី២-បូកសរុប លទ្ធផលការងាររបស់គណៈកម្មការទី៥ ប្រចាំខែមេសា ឆ្នាំ ២០១៩ និងទី៣-បញ្ហាផ្សេងៗ នាថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៩ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការ ទី៧ព្រឹទ្ធសភាបាន៖

-អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា

សភា ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ ២០១៩ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំ គណៈកម្មការទី៧ព្រឹទ្ធសភា។



-អនុញ្ញាតឱ្យលោក Olivier Rodien ប្រធានសមាគម បេសកកម្ម កម្មសិក្សាអាស៊ី ចូលជួបសម្តែងការគួរសម នា ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការ ទី៧ព្រឹទ្ធសភា។

✽នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអនុញ្ញាត ឱ្យលោក D'AGNESE Laurent ចូលជួបពិភាក្សាការងារ ទាក់ទងនឹងវិស័យអគ្គិសនីនៅប្រទេសកម្ពុជា នៅសាល ប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា។

✽នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ម ម៉ុនសាន** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ ឆ្លងរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ថវិកា



ប្រចាំខែឧសភា និងលើកទិសដៅការងារបន្ត នៅសាល ប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា ។



✽នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុន លឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា និងជាប្រធាន ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញដឹកនាំ កិច្ចប្រជុំផ្ទៃក្នុងក្រុម ដើម្បីពិនិត្យពិភាក្សាលើគម្រោងចុះ តាមដានលទ្ធផលការងារក្រោយ រៀបចំកម្មវិធីជួបសំណេះ- សំណាលនៅខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង នៅសាលប្រជុំ គណៈកម្មការទី៤ព្រឹទ្ធសភា។

ការទទួលពាក្យបណ្តឹង

✽ក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៥ករណី ធ្វើកំណត់បង្ហាញពាក្យ បណ្តឹងចំនួន៨ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន៨ករណី និងទទួលលិខិត ឆ្លើយតបអំពី ការដោះស្រាយពាក្យបណ្តឹងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៤ករណី និងឆ្លើយតបទៅម្ចាស់បណ្តឹង ចំនួន៥ករណី ព្រមទាំងទទួលឯកសារពាក្យបណ្តឹងដែលក្រសួងស្ថាប័នពាក់ព័ន្ធ ចម្លងជូនមកគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន៥ករណី។

សកម្មភាពសមាជិកព្រឹទ្ធសភាបំពេញការងារនៅតាមភូមិភាគទាំង៨

✽ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ នៅខេត្តក្រចេះ នាថ្ងៃទី១៧ ទី២៣ និងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។



✽នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ងា ជេដ្ឋា** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះសួរសុខទុក្ខលោក **ឃីន ឈាន** ប្រជាការពារនៃសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលកំពុងសម្រាកព្យាបាលជំងឺលើសឈាម និងទឹកនោមផ្អែមធ្ងន់ធ្ងរ នៅមន្ទីរពេទ្យព្រះកុសមៈ រាជធានីភ្នំពេញ។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបាន៖



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៣ ទី៤ ខែឧសភា ឆ្នាំ២០១៩។

-ដឹកនាំក្រុមអ្នកជំនាញបច្ចេកទេសចុះពិនិត្យ និងជំរុញការងារសាងសង់ទំនប់ទឹកឱ្យរួចជាស្ថាពរក្នុងឆ្នាំ២០១៩ ដើម្បីបំពេញតម្រូវការដល់ប្រជាពលរដ្ឋ នៅឃុំកែវផុស

ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងដឹកនាំក្រុមអ្នកជំនាញបច្ចេកទេសចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា និងចុះពិនិត្យចម្ការស្វាយ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។



-អញ្ជើញចូលរួមក្នុងពិធីបុណ្យសពឧបាសិកា **ផ្លុង ទួន** ដែលបានទទួលមរណភាពក្នុងជន្មាយុ៧៦ឆ្នាំ នៅវត្តដំបូកខ្ពស់ សង្កាត់ទំនប់ទឹក នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំងចុះពិនិត្យ និងជំរុញការងារដឹកស្ពាន់ទំនប់ទឹកឱ្យរួចរាល់នៅឆ្នាំ២០២០ ដើម្បីបំពេញសេចក្តីត្រូវការរបស់កម្មករ និងប្រជាពលរដ្ឋ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រជីកស្រះទឹក ចំនួន២ ដែលមានទទឹង២៥ម៉ែត្រ បណ្តោយ១២០ម៉ែត្រ និងជម្រៅ៥ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ និងសត្វ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលការងារជីកស្រះទឹក ដែលមានទទឹង ៣០ម៉ែត្រ បណ្តោយ៤៥ម៉ែត្រ និងជម្រៅ៤ម៉ែត្រ ដើម្បី ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ និងកម្មករ នៅឃុំកែវផុស ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៩។

-ចូលរួមពិសាបាយជាមួយនឹងកម្មករចាក់កៅស៊ូថ្នល់ ប្រមាណជាង២០នាក់ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យចម្ការត្រសក់ផ្អែម នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកសំលៀកបំពាក់ចែកកុមារា កុមារី នៅភូមិ ខ្សុំ ស្រុកគៀនស្វាយ ខេត្តកណ្តាល នាថ្ងៃទី១៥ និងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៩។



-នាំយកសម្ភារៈឧបករណ៍ពេទ្យជូនដល់មន្ទីរពេទ្យ និង

ឧបត្ថម្ភវិកាមួយចំនួនដល់ប្រជាពលរដ្ឋ នៅមន្ទីរពេទ្យចម្ការ ចេក ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

-ដឹកនាំកម្មករ និងប្រជាពលរដ្ឋដាំដើមឈើទាលជា លើកទី៣សរុបចំនួន១០.៦៥០ដើម នៅតាមបណ្តោយ ផ្លូវ ហ៊ុន សែន កែវផុស ប្រវែង១៦គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវ បណ្ឌិត ម៉ុង ឫទ្ធី នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ដឹកនាំក្រុមអ្នកជំនាញបច្ចេកទេស ចុះពិនិត្យ និងជំរុញការងារ ជីកស្រូវទំនប់ទឹកតាកឹង ព្រមទាំងដាំដើមឈើបេង និងឈើ ផ្ទះចំនួន២.០០០ដើម នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។



-អញ្ជើញជាអធិបតីភាពក្នុងអង្គសិក្ខាសាលាពិគ្រោះ យោបល់ស្តីពី ការបំប៉នបន្ថែមនូវជំនាញផ្នែកជីវសាស្ត្រ និងបង្កើតមុខជំនាញអាជីវកម្មផលិតកម្មលើការចិញ្ចឹម នៅ ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី (ខេមបូឌា) ស្ថិតក្នុងខេត្ត ព្រះសីហនុ នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ពិនិត្យមើលប្រព័ន្ធធារាសាស្ត្រនានា នៅភ្នំសែនដី ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ពិនិត្យមើលការសាងសង់រោងចក្រលាយបេតុង នៅឃុំ



កែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកខោអាវចែកជូនកុមារ កុមារី នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃ ទី១៩ ខែឧសភា ឆ្នាំ ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងចុះពិនិត្យ និងជំរុញការងារស្ថាបនាផ្លូវបេតុង ទទឹង ៧ម៉ែត្រ ចិញ្ចើមផ្លូវសងខាង៤ម៉ែត្រ ប្រឡាយរំដោះទឹក សងខាង២ម៉ែត្រ សរុបទាំងអស់១២ម៉ែត្រ ប្រវែងប្រមាណ ជាង៣.០០០ម៉ែត្រ នៅភូមិសំរោងជើងភ្នំ នាថ្ងៃទី២០ និង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

-អញ្ជើញដឹកនាំបុគ្គលិក កម្មករ ប្រជាពលរដ្ឋ ចូលរួមពិធី បង្ហាញសុំម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ដើម្បីដាំកូន ឈើបេង ចំនួន១.០០០ដើម ឈើធ្នង់ចំនួន១.០០០ដើម

ព្រមទាំងដាំស្មៅការពារកុំឱ្យទឹកហូរច្រោះបណ្តាលឱ្យបាក់ ខូចខាតជើងទំនប់តាភីង នៅឃុំតានៃ ស្រុកព្រៃនប់ ខេត្ត- ព្រះសីហនុ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩។



-អនុញ្ញាតឱ្យគណៈប្រតិភូចិន ចូលជួបពិភាក្សាការងារ ដើម្បីរកដំណោះស្រាយអំពី ផលប៉ះពាល់មួយចំនួននៅ តំបន់អភិវឌ្ឍន៍កែវផុសពាក់ព័ន្ធនឹងការសាងសង់ផ្លូវល្បឿន លឿនភ្នំពេញ-ខេត្តព្រះសីហនុ ព្រមទាំងចុះហត្ថលេខា លើកិច្ចសន្យាដែលនៅសេសសល់ពុំទាន់បានដោះស្រាយ ដើម្បីផ្តល់ឱកាសដល់ភាគីចិនក្នុងការសាងសង់ផ្លូវនេះ ឱ្យសម្រេចបានតាមផែនការ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅភូមិ សំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។

✽នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **សុខ គុណ** ប្រធានគណៈកម្មការទី៤ និងឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភព- លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយក- រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅទីស្នាក់ការសាខាកាក- បាទក្រហមខេត្តព្រៃវែង។

✽នាថ្ងៃទី១២ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ **ទី ម៉ូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សា ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

✽នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ និងឯកឧត្តម **ម្រីង គឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បាន

អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥៦ កាក-
បាទក្រហម អង្គចន្ទក្រហម ៨ ឧសភា នៅសាលាខេត្ត
ត្បូងឃ្មុំ។

✽ឯកឧត្តម **ម៉ុង ជ័យហ៊ុយ** ប្រធានគណៈកម្មការ-
ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចុះពិនិត្យការចិញ្ចឹមដង្កូវនាង ដើម្បីយកសូត្រ នៅសហ-
គមន៍សូត្រឱវ៉ាល់ ក្នុងស្រុកឱវ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៥
ខែមេសា ឆ្នាំ២០១៩។



-ចុះពិនិត្យការដ្ឋានដឹកស្រះជូនប្រជាពលរដ្ឋ នៅសង្កាត់
ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នា
ថ្ងៃទី៧ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។



-ចូលរួមក្នុងទិវានៃការចងចាំ នៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម
ប្រល័យពូជសាសន៍ជើងឯក រាជធានីភ្នំពេញ នាថ្ងៃទី២០
ខែឧសភា ឆ្នាំ២០១៩។

✽លោកជំទាវ **ហាន សំរោង** ប្រធានគណៈកម្មការ-



ទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចុះសួរសុខទុក្ខលោកជំទាវ **ឆ្លេង ភិរុណ** អតីតអគ្គ-
លេខាធិការរដ្ឋសភា និងអតីតប្រធានកាកបាទក្រហមកម្ពុជា
ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត្រ
នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។



-ជួបសំណេះសំណាលការងារជាមួយនឹងសមាជិកក្រុម-
ប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលឃុំ ថ្នាក់ដឹកនាំភូមិ និង
តំណាងក្រុមប្រជាពលរដ្ឋភូមិឈើទាល ភូមិខ្នារ ភូមិបឹងជ័រ
ភូមិព្រៃទី១ និងភូមិគោករកា ឃុំព្រៃទី១ ស្រុកស៊ីធរកណ្តាល
ខេត្តព្រៃវែង ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងាររបស់
ឃុំ បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់ប្រចាំថ្ងៃ
នានារបស់ប្រជាពលរដ្ឋ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។



-ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយនឹង
សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទូទាំងខេត្តតាកែវ ដើម្បី
លើកស្ទួយសកម្មភាពការងារយេនឌ័រ និងបង្កើនសកម្មភាព
ការងារ ក្នុងការរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា
អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនបន្ថែមទៀត នៅ
ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩។

✽ឯកឧត្តម **ម៉ុង ម៉ុននាង** ប្រធានគណៈកម្មការ-
ទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ជាអធិបតីភាពក្នុងពិធីក្រុងពាលី ដង្ហែដុំនិមិត្តសីមា និង
បង្ហូតទង់សាសនា នៅវត្តព្រះវិហារកំបោរ ស្ថិតនៅភូមិរាយ-



ដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។



ប្រធានព្រះសង្ឃចំនួន៦០អង្គ នៅវត្តវិហារកំបោរ ស្ថិតនៅភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥៦ កាកបាទក្រហម អង្គចន្ទក្រហម ៨ ឧសភា ក្រោមអធិបតីភាពលោកជំទាវ **ឃួន សុដារី** អនុប្រធានកាកបាទក្រហមកម្ពុជា នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។



-ជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះវិហារកំបោរ ព្រមទាំងជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋចំនួន ១.៧២៣នាក់ នៅភូមិរាយដប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ សិស្សនុសិស្សសរុបចំនួន៩៣៨នាក់ ព្រមទាំងនាំយកនូវទេយ្យទាន

✽នាថ្ងៃទី២ ទី៣ និងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំ ព្រមទាំងសួរសុខទុក្ខប្រជាពលរដ្ឋ នៅខេត្តតាកែវ និងខេត្តកំពត។

✽នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ ឯកឧត្តម **គិន វណ្ណ** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អង្គចន្ទក្រហម ៨ ឧសភា ២០១៩ នៅខេត្តតាកែវ។

✽នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន២១គ្រួសារ នៅឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង។

✽ឯកឧត្តម **ចាន់ ណារ៉េត** អនុប្រធានគណៈកម្មការទី៣ និងឯកឧត្តម **អ៊ុន គង់** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តបុញ្ញខេត្តនារាយ ហៅវត្តអន្លង់តាម៉ុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅភូមិអន្លង់តាម៉ុក ឃុំរបស់មង្គលស្រុកមោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។

✽នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ឈឹម** អនុប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និង

សម្តេចសមិទ្ធផលនានាក្នុងវត្តបុញ្ញខេត្តនារាយ ហៅវត្ត អន្លង់តាម៉ុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ស្ថិតក្នុងភូមិអន្លង់តាម៉ុក ឃុំរបស់មង្គល ស្រុកមោង- ឫស្សី ខេត្តបាត់ដំបង។

✽នាថ្ងៃទី៤ និងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ឈិត គឹមយាត** អនុប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹង ក្រុមប្រឹក្សាឃុំ នៅស្រុកកោះសុទិន ខេត្តកំពង់ចាម។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្ម- ការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖



-ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ដើម្បីពិនិត្យលទ្ធផលការងារប្រចាំខែមេសា និងទិសដៅ ខែឧសភា នៅសាលាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។



-ជួបជាមួយនឹងក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ដើម្បីផ្តល់ ឥណទានសង់ផ្ទះចំនួន៤០លានរៀល ជូនប្រជាសហគមន៍ ១៤គ្រួសារ ស្ថិតក្នុងសង្កាត់ទួលសង្កែ និងឥណទានមុខ របរខ្នាតតូច ចំនួន៤០លានរៀល ជូនដល់ប្រជាសហគមន៍ កុឡាឡោម ចំនួន២គ្រួសារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងវេទិកាសាធារណៈជាមួយនឹងក្រុមប្រឹក្សា



សង្កាត់ទឹកល្អក់ទី២ ដើម្បីស្តាប់សំណូមពរ និងកង្វល់នានា របស់ប្រជាពលរដ្ឋ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩។

✽នាថ្ងៃទី១១ និងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹង ក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តស្វាយរៀង។

✽នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារសពលោក **ចាម ឿន** អតីតថ្នាក់ដឹកនាំស្រុកគងពិសី នៅស្រុកគងពិសី ខេត្ត- កំពង់ស្ពឺ។

✽ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីខួបលើកទី១៥៦ ទិវាពិភពលោកកាក- បាទក្រហម អង្គចន្ទក្រហម ៨ ឧសភា នៅខេត្តបាត់ដំបង នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និង ប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង នាថ្ងៃទី៤-៥ និងថ្ងៃទី១១- ១២ ខែឧសភា ឆ្នាំ២០១៩។

✽នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ឯកឧត្តម **គិន ណែន** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភា បាន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបំពាក់ឯកសណ្ឋាន ជូនប្រជាការពារចំនួន៣៦នាក់ នៃឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង។

✽ឯកឧត្តម **គិន ណែន** លេខាធិការគណៈកម្មការ ទី២ លោកជំទាវ **គង សៅវែន** លេខាធិការគណៈកម្ម- ការទី៣ ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញពិនិត្យមើលការជីកស្ថាស្រះទឹក ព្រមទាំងជួប សំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅស្រុក



កំពង់ត្រាច ស្រុកបន្ទាយមានស្រុកអង្គរជ័យ និងស្រុកឈូក ខេត្តកំពត នាថ្ងៃទី១ ទី២ ទី៣ ទី៤ ទី៦ ទី៨ ទី៩ ទី១០ ទី១១ ទី១៣ ទី១៨ និងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩។

✽នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ **កង សៅវ៉ែន** លេខាធិការ និងឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អង្គចន្ទក្រហម ៨ ឧសភា នៅខេត្តកំពត នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។

✽លោកជំទាវ **កង សៅវ៉ែន** លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីភាពក្នុងពិធីបើកការដ្ឋានជីកស្ពានស្រះទឹកទី១ ក្នុងចំណោមស្រះទឹកចំនួន១០នៃគម្រោងឆ្នាំ២០១៩ ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្រោមកិច្ចសហប្រតិបត្តិការពីសំណាក់ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា នៅស្រុកដំណាក់ចង្កើរ ខេត្តកែប នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋព្រមទាំងចុះពិនិត្យមើលសកម្មភាពក្រុមគ្រឿងចក្រដែលកំពុងជីកស្ពានស្រះទឹកទី១០ ក្នុងចំណោមស្រះទឹកចំនួន១០នៃគម្រោងឆ្នាំ២០១៩ ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ក្រោមកិច្ចសហប្រតិបត្តិការពីសំណាក់ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា នៅស្រុកគីរីវង់ ខេត្តតាកែវ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ៖

-ចុះសួរសុខទុក្ខលោក **ខាត់ សារ៉ាង** អភិបាលរងស្រុកអូរជ្រៅ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន



ដោយសារឆ្លាក់ពីលើពិដានផ្ទះ នៅភូមិគោបលិច ឃុំគោបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។



-ចូលរួមក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរឿកដល់ជនរងគ្រោះនៃការឈឺចាប់ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងគោរពវិញ្ញាណក្ខន្ធនៅស្ថាបតម្កល់អដ្ឋិធាតុជនរងគ្រោះដោយរបបប្រល័យពូជសាសន៍ប៉ុល ពត នៅវត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនកុមារកំព្រាទៅមជ្ឈមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

✽ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជា-



ពលរដ្ឋខ្មែរឥស្លាម ព្រមទាំងនាំយកកញ្ចប់អាហារស្រាយ បួសសម្រាប់ខែបួស (រ៉ម៉ាដន) ដើម្បីចែកជូនជនពិការ ជនចាស់ជរា និងគ្រួសារក្រីក្រ នៅស្រុកពញាក្រែក ស្រុកត្បូងឃ្មុំ ស្រុកកោះស្វទិន ខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ និងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។



-ជួបប្រជុំជាមួយនឹងក្រុមប្រឹក្សាសង្កាត់ស្ទឹង នៃក្រុងស្ទឹង ដើម្បីស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ សង្កាត់នៅសង្កាត់ស្ទឹង ក្រុងស្ទឹង ខេត្តត្បូងឃ្មុំ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។



-ជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជា- ពលរដ្ឋខ្មែរឥស្លាមសម្រាប់ខែបួស (រ៉ម៉ាដន) ព្រមទាំងនាំ យកកញ្ចប់អាហារស្រាយបួសចំនួន២២០កញ្ចប់ ស្មើនឹង ២២០គ្រួសារ ដើម្បីចែកជូនជនពិការ ជនចាស់ជរា និង គ្រួសារក្រីក្រ នៅភូមិបាវ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុក- ស្អាង ខេត្តកណ្តាល នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

✽ឯកឧត្តម **គឹម ណា** លេខាធិការគណៈកម្មការទី៦

ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងសមាជិកក្រុមប្រឹក្សា ឃុំថ្មាធុង ដើម្បីឈ្វេងយល់អំពី ការរីកចម្រើន បញ្ហាប្រឈម នៅស្រុករំដួល ខេត្តស្វាយរៀង នាថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩។

-ចូលរួមក្នុងពិធីក្រុងពាលីនៅសាលាអនុវិទ្យាល័យហ៊ុន សែន តាដែ ចំនួន១ខ្នង មាន៦បន្ទប់ នៅឃុំចម្លង ស្រុក- ស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។

-ជាអធិបតីភាពក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំឭកដល់ជនរងគ្រោះនៃការឈឺចាប់ពីឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ និងគោរពវិញ្ញាណក្ខន្ធខ្ទិសកុសល ដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបប្រល័យពូជ សាសន៍ប៉ុល ពត នៅក្នុងបរិវេណវត្តសង្គមរតនារាម ស្ថិត ក្នុងភូមិតាជីក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយ- រៀង នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

✽លោកជំទាវ **ម៉ុង សណ្តាន់** លេខាធិការគណៈកម្ម- ការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងវេទិកាសាធារណៈ និងផ្សព្វផ្សាយគោល- នយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមជាគណៈអធិបតីក្នុងពិធីបិទវត្ថុយល់ដឹងមូល- ដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហម កម្ពុជាប្រចាំវិទ្យាល័យជា ស៊ីម ចំរើនរដ្ឋ នៅវិទ្យាល័យ ជា ស៊ីម ចំរើនរដ្ឋ រាជធានីភ្នំពេញ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០១៩។

-ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភព- លោកកាកបាទក្រហម អង្គចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា- បតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។

✽នាថ្ងៃទី១១-១៨ និងទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ឌឹម ណន** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធស- ភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការ- ងារជាមួយនឹងក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ នៅស្រុក- ស៊ីធរកណ្តាល ខេត្តព្រៃវែង។

✽នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ឡាន់**

ឆន លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ នៃស្រុកអូររាំងឌី នៅស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ។

✽នាថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ជុំ ឆន** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាក្រុង ស្រុក ព្រមទាំងជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ នៅស្រុកមណ្ឌលសីមា ក្នុងខេត្តកោះកុង។

✽ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា នៅខេត្តកំពង់ចាម នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

-ជួបប្រជុំពិភាក្សាការងារជាមួយនឹងមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្តកំពង់ចាម ស្តីពី ការត្រៀមរៀបចំអបអរសាទរខួបលើកទី៧០ ទិវាកុមារអន្តរជាតិ ១ មិថុនា នៅខេត្តកំពង់ចាម នាថ្ងៃទី១ និងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩។

-ជួបប្រជុំពិភាក្សាការងារជាមួយនឹងអង្គការការីតាសកម្ពុជា ស្តីពី ការត្រៀមរៀបចំអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី៧០ នៅទីស្នាក់ការអង្គការការីតាសកម្ពុជា នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។

✽លោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីប្រារព្ធខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ នៅខេត្តព្រះវិហារ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់ជនរងគ្រោះនៃការឈឺចាប់ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងគោរពវិញ្ញាណក្ខន្ធខ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត នៅខេត្តព្រះវិហារ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣

ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងឈ្វេងយល់អំពី បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ និងខេត្តកំពត នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងនាំយកអំណោយអាហារកញ្ចប់សម្រាប់ខែបួសនៅស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២ ទី៣ និងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសំណេះសំណាលជាមួយនឹងសាសនិកឥស្លាមខេត្តកំពត កែប និងខេត្តព្រះសីហនុ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ក្រុងកំពត ខេត្តកំពត នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមជាគណៈអធិបតីក្នុងពិធីជប់លៀងអបអរសាទរពិធីបួសខែរ៉ាម៉ាឌុន នៅភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ សង្កាត់ត្រើយកោះ ខេត្តកំពត នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីស្រាយបួសជាមួយនឹងថ្នាក់ដឹកនាំសាសនិកឥស្លាម នៅភូមិកំពង់កេះ ឃុំត្រពាំងសង្កែ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។



✽ឯកឧត្តម **សត លាវឌី** សមាជិកគណៈកម្មការទី៤ ឯកឧត្តម **សួន លន់** សមាជិក និងលោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា **ឡៅ បាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។

✽នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **សត**



លោក ឌី សមាជិកគណៈកម្មការទី៤ និងលោកជំទាវ ឯង ផលាមុនី សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីប្រគេនព្រះរាជក្រឹត្យ ប្រកាសនីយ-បត្រតែងតាំងគោរមងារ និងស្រោចសុគន្ធាវី នៅវត្តពោធិ៍វង្ស ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិធីយសោនា **ឡៅ បាញ៉ា** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្រុងសៀមរាប ខេត្តសៀមរាប។

✽ឯកឧត្តម **សត លាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា ដើម្បីឆ្លឹកដល់ជនរងគ្រោះនៃការឈឺចាប់ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងគោរពវិញ្ញាណក្ខន្ធខ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត នៅវត្តពោធិ៍វង្ស ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។



✽នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **មូង ម៉ឺង** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អង្គចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី។

✽លោកជំទាវ **ឃួន ឃួនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីអបអរសាទរលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហមកម្ពុជា អង្គចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១ រដ្ឋសភា នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធសាលពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា នៅវត្តភ្នំចាស់ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា របស់សាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១ រដ្ឋសភា នៅសាលាខេត្តកំពង់ធំ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំកំពង់ស្វាយ ឃុំជ័យ និងឃុំព្រៃគុយ នៃស្រុកកំពង់ស្វាយ ដើម្បីស្តាប់នូវបញ្ហាប្រឈម និងសំណូមពរនានារបស់ឃុំនីមួយៗ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំជីវីស្លាប់ និងឃុំនីពេជ នៃស្រុកកំពង់ស្វាយ ដើម្បីស្តាប់នូវសំណូមពរ និងបញ្ហាប្រឈមនានារបស់ឃុំនីមួយៗ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាឃុំជាត់សណ្តាយ ដើម្បីស្តាប់នូវសំណូមពរ និងបញ្ហាប្រឈមនានារបស់ឃុំ នៅសាលាស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩។

✽ឯកឧត្តម **ស្រី មេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងក្រុមប្រក្សាឃុំ និងមេភូមិ ដើម្បីឈ្វេងយល់អំពី បញ្ហាប្រឈមដំណោះស្រាយ និងស្តាប់សំណូមពររបស់ប្រជាពលរដ្ឋ នៅឃុំស្ទឹង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការស្តារស្រះទឹកទំហំ៦០ម៉ែត្រគុណ៣០ម៉ែត្រ

ជម្រៅ៤ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ និងពិនិត្យការស្តារស្រះទឹកទំហំ៨០ម៉ែត្រគុណ៣០ម៉ែត្រ ជម្រៅ៤ម៉ែត្រ ជូនប្រជាពលរដ្ឋ នៅឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

✽នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអតីតយុទ្ធជនចំនួន១០ នាក់ ព្រមទាំងនាំយកកង់រទេះបង្វិលចំនួន២គ្រឿង ជូនដល់អតីតយុទ្ធជន ដែលជាជនពិការប្រភេទក១ ចំនួន២នាក់ នៅស្រុកសំឡូត ខេត្តបាត់ដំបង។

✽នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម **សុខ យាត** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

✽ឯកឧត្តម **ឈឹម ចាន់ណា** សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីសម្ពោធស្តុបកម្ពុជា-វៀតណាម នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

-ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំជប់រ៉ាវី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។

-ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។



-ចូលរួមក្នុងពិធីប្រកាសអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីប្រមូលបច្ច័យកសាង និងជួសជុលដំបូលសាលារៀន ដែលរងនូវខ្យល់កន្ត្រាក់ នៅសាលាបឋមសិក្សាស្វាយខ្មៅ ភូមិស្វាយខ្មៅ ឃុំពន្លៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។



-នាំយកអំណោយជូនលោក **ខាត់ សាវ៉ាន** អភិបាលរងស្រុក ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានដោយសារធ្លាក់ពីលើពីជាន់ផ្ទះ នៅភូមិកូបលិច ឃុំកូបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ។

-ចូលរួមក្នុងទិវានៃការចងចាំ ២០ ឧសភា ដើម្បីរឃឹកដល់ជនរងគ្រោះនៃការឈឺចាប់ពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងគោរពវិញ្ញាណក្ខន្ធខ្ទិសកុសលដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត នៅស្តុបតម្កល់អដ្ឋិធាតុ នៅវត្តសុភមង្គល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងនាំអំណោយចែកជូនកុមារកំព្រា នៅមជ្ឈមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ នៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីអបអរសាទរឧបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អង្គចន្ទក្រហម ៨ ឧសភា ២០១៩

នៅសាលាខេត្តកែប នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលំចំនួន៣ខ្សែ ប្រវែង២.៤០០ម៉ែត្រ នៅក្នុងឃុំអង្កោល និងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។

-គោរពវិញ្ញាណក្ខន្ធសពលោក **ណុប គឹម** សមាជិកក្រុមប្រឹក្សាក្រុងកែប ដែលបានទទួលមរណភាពក្នុងជន្មាយុ៨៣ឆ្នាំ នៅគេហដ្ឋានសព ស្ថិតក្នុងភូមិត្រពាំងធំ ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីប្រកាសអនុញ្ញាតឱ្យដំណើរការ វត្តសត្វា-រាជាអង្គព្រៃធំ ស្ថិតក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩។

-ដឹកនាំសប្បុរសជន នៅរាជធានីភ្នំពេញ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនកុមារកំព្រាចំនួន៤៧នាក់ ម៉ែដោះចំនួន៩នាក់ នៅមណ្ឌលកុមារកំព្រាខេត្តកែប នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅវត្តសត្វាធម្មវិហារ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីសម្ពោធល្អងព្រះពុទ្ធរូបបដិមាករទ្រង់បិណ្ឌបាតចំនួន១៥៧អង្គ និងបញ្ចុះបឋមសិលាកសាងព្រះពុទ្ធរូបបដិមាករទ្រង់ប្រក់នាគ ក្លោងទ្វារវត្ត ព្រមទាំងរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃចំនួន១១១អង្គ នៅវត្តសត្វាធម្មវិហារ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩។

✽ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី **ហេង សំរិន** ប្រធានរដ្ឋសភា នៅវត្តក្តីកណ្តាល ឃុំពាំងល្វា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋ នៅភូមិអង្គរក្រៅ ឃុំជូនគី

ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភា និងជួបសំណេះសំណាល សួរសុខទុក្ខក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី ១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ នៅក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩។

-ចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធសាលាមត្តេយ្យនៅភូមិពោធិ៍ ឃុំជូនគី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

✽នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ **ស៊ី ចន្ទធា** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាខេត្តក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តកំពង់ចាម។

✽នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ញ៉ែម សាម៉ន** សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅខេត្តស្ទឹងត្រែង។

✽នាថ្ងៃទី១ និងថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាឃុំ នៅស្រុកត្រពាំងប្រាសាទ ស្រុកអន្លង់វែង ស្រុកបន្ទាយអំពិល ស្រុកចុងកាល់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញ៖

-ចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារសពលោក **ឈឿន លី** នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។

-នាំយកបច្ច័យកសាងកុដី នៅវត្តព្រះអង្គខ្មៅ ស្ថិតក្នុងភូមិនគរក្នុង ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។

សកម្មភាពសមាជិកព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ



✽ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សមាជិកសមាជិកាព្រឹទ្ធសភាចំនួន១០រូប បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិធីពិសាអាហារជាមួយនឹងកម្មករ និយោជិត ក្នុងឱកាសអបអរសាទរខួបលើកទី១៣៣ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរោងចក្រ យី ជា ស្ថិតក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

✽ នាថ្ងៃទី២ និងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ សមាជិកសមាជិកាព្រឹទ្ធសភាចំនួន១០រូប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមសមាជិកសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយនឹងសហភាពអន្តរសភា IPU ស្តីពី ការដាក់បេតិកភាពសភាកម្ពុជា ចូលជាសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់ IPU ក្រោមអធិបតីភាពឯកឧត្តម **ឈាន វុទ្ធ** ប្រធានគណៈកម្មការទី៥រដ្ឋសភា និងជាប្រធានក្រុមសភាជាតិ IPU កម្ពុជា នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភា។



✽ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ជា ខេង្គ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាតួកគី បានអញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គី ក្នុងឱកាសស្រាយបួសក្នុងខែបួស (Ramadan) នៃសាសនាឥស្លាមនៅភោជនីយដ្ឋានបុប្ផាភ្នំពេញទីតានិច្ច រាជធានីភ្នំពេញ។

✽ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **សុខ**

ឥសាន ប្រធានគណៈកម្មការទី៤ និងឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាភិក្ខុយសក្តងពិសាអាហារស្រាយបួស(រ៉ាម៉ាឌាន) ឆ្នាំ២០១៩ នៃសាសនាឥស្លាមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ និងឯកឧត្តម **ម៉ុង ជីមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជនទទួលស្វាគមន៍គណៈប្រតិភូគណៈកម្មការកិច្ចការប្រតិបត្តិការ និងអភិវឌ្ឍន៍នៃសភានិយាយភាសាបារាំងAPF ក្រោមអធិបតីភាពឯកឧត្តម **ម៉ែន មញ្ញា** ប្រធានគណៈកម្មការទី៦រដ្ឋសភា នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **សុខ ឥសាន** ប្រធាន និងឯកឧត្តម **មួន ម៉ឺន** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តនាពេលកន្លងទៅ និងផែនការអនុវត្តនាពេលអនាគតរបស់គណៈកម្មាធិការជាតិ សម្រាប់សម្របសម្រួលការងារសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម នៅសាលប្រជុំបន្ទាយស្រី នៃវិមានរដ្ឋសភា ។



✽ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ និងឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF ដើម្បីពិនិត្យខ្លឹមសារឯកសារសម្រាប់ត្រៀមចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ APF នៅសាលប្រជុំបន្ទាយស្រី

នៃវិមានរដ្ឋសភា។

✽ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធាន ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការ ទី៧ និងលោកជំទាវ **ម៉ូ សណ្តាប់** លេខាធិការគណៈ- កម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មការកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ នៃសភា បារាំង (APF) នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ លោកជំទាវ **ទី មូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ និងឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីសម្ពោធសម្ភោស Gala ក្រោមអធិបតីភាព ឯកឧត្តម **ម៉ែន បញ្ញា** ប្រធានគណៈកម្មការទី៦រដ្ឋសភា នៅសណ្ឋាគារឡឺវ៉ូយ៉ាល់ រាជធានីភ្នំពេញ។

✽ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ និងឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ ចូលរួមក្នុងពិធីប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេច ក្រឡាហោម **ស ខេង** នៅទីលានវាយកូនគោលប្រែន ភ្នំពេញ។

✽ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការ ទី៧ព្រឹទ្ធសភា បានអញ្ជើញ៖

- ចូលរួមក្នុងពិធីលៀងសាយភោជន ក្រោមអធិបតីភាព ឯកឧត្តម **ឈាន វុទ្ធ** ប្រធានគណៈកម្មការទី៥រដ្ឋសភា តំណាងឯកឧត្តម **ម៉ែន បញ្ញា** ប្រធានគណៈកម្មការទី៦ រដ្ឋសភា នៅលើកប៉ាល់តាមដងទន្លេមេគង្គ នាថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៩។



- ចុះសួរសុខទុក្ខលោកជំទាវ **ស៊ីង ស៊ីយុត** លេខាធិការ គណៈកម្មការទី៧ព្រឹទ្ធសភា នៅសង្កាត់ទួលសង្កែ ខណ្ឌ ប្រស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩។

✽ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាប្រធាន



ក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជាជាមួយនឹងសភាជប៉ុន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមមិត្តភាព ចូលរួមក្នុង ពិធីអបអរសាទរ ក្នុងឱកាសឡើងគ្រងរាជ្យរបស់ព្រះចៅ អធិរាជជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រ កម្ពុជា។

✽ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ម៉ុង ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញ ចូលរួមក្នុងពិធីសម្ពោធជាផ្លូវការនៃសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន នៅសណ្ឋាគារសូហ្វីតែលភូគីត្រា រាជធានី ភ្នំពេញ។

✽ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្ម- ការទី៩ព្រឹទ្ធសភា បានអញ្ជើញ៖

- ចូលរួមក្នុងការជូនដំណើរត្រឡប់វិញរបស់លោកជំទាវ ប្រធាន CCD នៃសភាAPF នៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩។

- ចូលរួមក្នុងកិច្ចប្រជុំបូកសរុបការងារនៃសមាជិក សមា- ជិកាគណៈប្រតិភូក្រុមសភាជាតិកម្ពុជា APF នៅសាលប្រជុំ បន្ទាយស្រី នៃវិមានរដ្ឋសភា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩។

✽ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបទី១៥៦ កាកបាទ ក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា នៅបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។

✽ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន នៅស្ថានទូត សាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា។

✽ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ឈឹក គឹមយាត** អនុប្រធានគណៈកម្មការទី៥ និងឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បាន អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន នៅស្ថានទូត ហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០១៩



ឯកឧត្តម អ៊ុំ សារីទ្ធ អធិបតីក្នុងកិច្ចប្រជុំ

នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានជម្រាបជូនអង្គប្រជុំអំពី ព្រឹត្តិការណ៍អន្តរជាតិ តំបន់ និងជាតិ ព្រមទាំងធ្វើការបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយបញ្ជាក់ថាក្នុង

ខែមេសានេះ ថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិក នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញមុខងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ តាមតម្រូវការចាំបាច់ជាក់ស្តែង ប្រកបដោយភាពទទួលខុសត្រូវតាមមុខសញ្ញារៀងៗខ្លួន ដើម្បីបង្កើនភាពជឿជាក់ក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា។

ក្រៅពីបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានកំណត់ទិសដៅការងារសម្រាប់ខែឧសភា ឆ្នាំ២០១៩ថា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅតែបន្តផ្តល់សេវាទ្រទ្រង់ដល់មុខងារទាំង៥របស់ព្រឹទ្ធសភា ប្រកបដោយគុណភាព និងបន្តខិតខំពង្រឹងគុណភាពមន្ត្រី ដើម្បីផ្តល់ភាពស័ក្តិសិទ្ធិក្នុងការផ្តល់សេវាជូនថ្នាក់ដឹកនាំឱ្យកាន់តែល្អជាលំដាប់ តាមរយៈការកែសម្រួលរចនាសម្ព័ន្ធថ្មីរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ការបណ្តុះបណ្តាលឯកទេស ការសិក្សាស្រាវជ្រាវបំពេញបន្ថែម ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការកសាងគោលនយោបាយថ្មីៗ និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍនានា ដើម្បីព្រឹទ្ធសភាឈានឆ្ពោះទៅរកការគ្រប់គ្រង និងការរ៉ាប់រងសេវាបានគ្រប់មុខ។

(អត្ថបទ៖ លោក វង់ សុជាតិ រូបភាព៖ លោក ធុន គឹមជី)



ទិដ្ឋភាពកិច្ចប្រជុំប្រចាំខែមេសា

✽នាព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការកាន់កម្មវិធីនិងបដិសណ្ឋាគិច្ច» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសិក្ខាកាមចំនួន៣២នាក់ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។



